

PLEASE READ ALL INSTRUCTIONS BEFORE COMPLETING THIS FORM

**APPLICATION
FOR
REINSTATEMENT**



FLORIDA DEPARTMENT OF STATE
Sandra B. Mortham
Secretary of State
DIVISION OF CORPORATIONS

**APPROVED
AND
FILED**

1996 NOV -6 PM 4:01

**SECRETARY OF STATE
TALLAHASSEE, FLORIDA**

DOCUMENT # S69313

1. Corporation Name

CAMINA & SONS, INC.

Principal Place of Business

Mailing Address

**5100 NW 7TH ST
MIAMI FL 33126
US**

**442 SW 27TH RD
MIAMI FL 33129**

If above addresses are incorrect in any way, line through incorrect information and enter correction below.

2. New Principal Office Address, If Applicable

3. New Mailing Office Address, If Applicable

4. Date Incorporated or Qualified
To Do Business in Florida

07/24/1991

Suite, Apt. #, etc.

Suite, Apt. #, etc.

5. FEI Number

65-0272738

Applied For

Not Applicable

City & State

City & State

Zip

Country

Zip

Country

6. CERTIFICATE OF STATUS DESIRED ☐

7. Names and Street Addresses of Each Officer and/or Director (Florida nonprofit corporations must list at least 3 directors)

1 Title(s)	2 Name of Officers and/or Directors	3 Street Address of Each Officer and/or Director (Do NOT Use Post Office Box Numbers)	4 City / State / Zip
D	CAMINA, MARIA L	442 SW 27TH RD	MIAMI FL

100002002991--3
11/13/96 01115 003
******375.00 ****375.00**

8. Name and Address of Current Registered Agent

9. Name and Address of New Registered Agent

**CAMINA, MARIA L
442 SW 27TH RD
MIAMI FL 33129**

Name

Street Address (P.O. Box Number is Not Acceptable)

Suite, Apt. #, Etc.

City

State
FL

Zip Code

10. I, being appointed the registered agent of the above named corporation, am familiar with and accept the obligations of Section 607.0505, F.S.

Signature of
Registered Agent

SIGNATURE REQUIRED

Date **10/31/96**

REGISTERED AGENT MUST SIGN

11. Does this corporation pay any intangible tax to the
Dept. of Revenue under S. 199.032, Florida Statutes. Yes ☒ No ☐

(See other side for information
on intangible tax.)

12. I certify that I am an officer or director or the receiver or trustee empowered to execute this application as provided for in chapter 607 or 617, F.S. I further certify that when filing this reinstatement application, the reason for dissolution has been eliminated, the corporate name satisfies the requirements of section 607.0401 or 617.0401, F.S., that all fees owed by the corporation have been paid and the names of individuals listed on this form do not qualify for an exemption under section 119.07(3)(i), F.S. The information indicated on this application is true and accurate, and my signature shall have the same legal effect as if made under oath.

SIGNATURE:

SIGNATURE REQUIRED
SIGNATURE AND TYPED OR PRINTED NAME OF SIGNING OFFICER OR DIRECTOR

MARIA L. CAMINA **10/31/96** **(305) 226-5332**
Date Daytime Phone #